

# សម្ព័ន្ធកម្រោង “SDGsJR”



Universidade of Santiago de Compostela | អេស្ប៉ាញ



Lucian Blaga University of Sibiu | រ៉ូម៉ានី



Novel Group Sarl | លុចសំបួ



National University of Battambang | កម្ពុជា



Royal University of Phnom Penh | កម្ពុជា



University of Nottingham Ningbo China | ចិន



Shenzhen Polytechnic | ចិន



University of Malaya | ម៉ាឡេស៊ី



Universiti Utara Malaysia | ម៉ាឡេស៊ី



# SDGs | Journalism Reporting.

ស្វែងរកព្រឹត្តិការណ៍តាមរយៈ៖  
[www.journalism-reporting.eu](http://www.journalism-reporting.eu)



Co-funded by the Erasmus+ Programme of the European Union

ការគាំទ្ររបស់ European Commission (គណៈកម្មការអឺរ៉ុប) សម្រាប់ផលិតកម្មនៃការបោះពុម្ពនេះ មិនចាត់ទុកថាជាការយល់ព្រមលើមតិកា ដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកនិពន្ធតែមួយមុខប៉ុណ្ណោះ ហើយគណៈកម្មការនេះមិនទទួលខុសត្រូវចំពោះការប្រើប្រាស់ណាមួយដែលអាចត្រូវបានធ្វើឡើងពីព័ត៌មាន ដែលមាននៅក្នុងនោះឡើយ។

# SDGs | Journalism Reporting.

សូមណែនាំ “គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ក្នុងការរាយការណ៍ព័ត៌មាន (Sustainable Development Goals in Journalism Reporting)”

គម្រោង “SDGsJR” មានគោលបំណងអភិវឌ្ឍកម្មវិធីសិក្សាសារព័ត៌មានស្របជាមួយការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិង បង្កើនចំណេះដឹងនៃបុគ្គលិកអប់រំកម្រិតខ្ពស់សិក្សា ក្នុងវិធីសាស្ត្របង្រៀនផ្អែកលើ ICT។



# គម្រោង

“គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការរាយការណ៍ព័ត៌មាន” គឺជាគម្រោងដែលមានរយៈពេល 36 ខែ ដែលត្រូវបានផ្តល់មូលនិធិរួមដោយ Erasmus+ ដែលជាកម្មវិធីរបស់ European Commission (គណៈកម្មការអឺរ៉ុប)។

វាត្រូវបានអនុវត្តដោយសម្ព័ន្ធនៃដៃគូចំនួនប្រាំបួន (9) ដែលមកពីប្រាំមួយ (6) (sic) ប្រទេស៖ អេស្ប៉ាញ រ៉ូម៉ានី លុចសំបួ កម្ពុជា ចិន និងម៉ាឡេស៊ី។

គម្រោងនេះមានបំណងបង្កើនសមត្ថភាពនៃបុគ្គលិកអប់រំនៃស្ថាប័នអប់រំកម្រិតខ្ពស់ (HEIs) ក្នុងប្រទេសដៃគូ។ បុគ្គលិកអប់រំនឹងត្រូវបានបណ្តុះបណ្តាលពីការបង្រៀនក្នុងកម្មវិធីជំងឺពិសេសថ្មីមួយ។ វាអាចជួយពួកគេក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សាសារព័ត៌មានដែលស្របជាមួយនឹងការវិវឌ្ឍន៍ចុងក្រោយបំផុតនៃបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ពួកគេនឹងត្រូវពាក់ព័ន្ធពេញមួយវដ្តគម្រោងទាំងមូលដែលរួមមានសកម្មភាពដូចជាការវិភាគព័ត៌មាន ការចុះកម្មសិក្សា (study visits) ការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍន៍នៃកម្មវិធីសិក្សាថ្មី។ លើសពីនេះទៅទៀត បុគ្គលិកអប់រំនៃសាកលវិទ្យាល័យ (អ្នកសិក្សា សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ) នឹងទទួលបានការបណ្តុះបណ្តាលតាមអនឡាញស្តីពីវិធីសាស្ត្របង្រៀនផ្នែកលើ ICT ដែលមានភាពច្នៃប្រឌិត ក៏ដូចជាការសិក្សារៀនសូត្រអំពីការអនុវត្តដែលល្អបំផុតនៅក្នុង EU-HEIs។

សកម្មភាពទាំងអស់របស់គម្រោងធ្វើការជំរុញគំនិតនៃការអភិវឌ្ឍន៍កម្មវិធីសិក្សាក្នុង HEIs ដែលមានចីរភាពក្នុងរយៈពេលវែង ហើយមានភាពផ្សារភ្ជាប់ទៅនឹងតម្រូវការទីផ្សារការងារ និងសង្គមជាទូទៅ។



# គោលដៅ

គម្រោងនេះមានបំណងក្នុងការសម្រេចគោលដៅបួនចំពោះ គឺ៖

- បង្កើនគុណភាពនៃការអប់រំខ្ពស់សិក្សា និងជំនាញការរៀនសូត្រពេញមួយជីវិតសម្រាប់ការរាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយគុណភាពខ្ពស់ស្តីពី SDGs និងការវិភាគទិន្នន័យដែលផ្អែកលើ ICT។
- ការពង្រឹងភាពជាប់ទាក់ទងថ្មីៗទៅនឹងទីផ្សារការងារ និងការសិក្សាព័ត៌មាន។
- ការពង្រឹងកម្រិតសមត្ថភាពនិងជំនាញនៅក្នុង HEIs ដោយការអភិវឌ្ឍន៍ថ្នាក់សិក្សាសម្រាប់ការរាយការណ៍សារព័ត៌មានថ្មីៗ និងប្រកបដោយភាពច្នៃប្រឌិត។
- ការលើកកម្ពស់សហប្រតិបត្តិការរវាងប្រទេសនានានៅក្នុងផ្នែករាយការណ៍លើប្រព័ន្ធផ្សព្វផ្សាយស្តីពី SDGs និងការវិភាគទិន្នន័យដែលផ្អែកលើ ICT។

# គម្រោង

គម្រោងនឹងផ្តល់ចេញជាលទ្ធផលសំខាន់ៗដូចខាងក្រោម៖

- របាយការណ៍ស្តីពីមតិកា កម្មវិធីសិក្សាសម្រាប់ការរាយការណ៍សារព័ត៌មានស្តីពី SDGs
- របាយការណ៍ស្តីពី ថ្នាក់សិក្សាក្នុងការកសាងសមត្ថភាពដែលពាក់ព័ន្ធ និងការអនុវត្តដែលល្អបំផុត
- របាយការណ៍វិវឌ្ឍន៍ចុងក្រោយបង្អស់នៃ បច្ចេកទេសជាមួយលទ្ធផលនៃការសិក្សា តាមបែបការសម្ភាសជាក្រុមតូចៗ (focus groups) ជាមួយអ្នកជំនាញ។
- ឧបករណ៍សម្រាប់កសាងសមត្ថភាព
- ថ្នាក់បណ្តុះបណ្តាលតាមអនឡាញ
- ការផ្តល់ជូននូវកម្មវិធីសិក្សា (SDGsJR) & កម្មវិធីកសាងសមត្ថភាព។
- ការផ្លាស់ប្តូរការអនុវត្តល្អៗ និងចំណេះធ្វើ រវាង EU & PC-HEIs។
- វេទិកា “SDGsJR”។
- ការចុះកម្មសិក្សា។
- គេហទំព័ររបស់ “SDGsIR”។
- ព្រឹត្តិការណ៍បង្កើតបណ្តាញទំនាក់ទំនង។

